

Contact list of Kampong Thom province

លរ	ឈ្មោះ	Name	តួនាទី	អាសយដ្ឋានអ៊ីមែល
១	ឯកឧត្តម ឈុន ឈន់	H.E CHHUN Chhun	ប្រធានក្រុមប្រឹក្សាខេត្ត	
២	ឯកឧត្តម សុខ លូ	H.E SOK Lou	អភិបាលខេត្ត	sok.lou1@gmail.com
៣	ឯកឧត្តម គង់ វិមាន	H.E KONG Vimean	អភិបាលរងខេត្ត	
៤	ឯកឧត្តម ហួន វ៉ាន់និត	H.E HUON VANNITH	អភិបាលរងខេត្ត	vannithuon@yahoo.com
៥	ឯកឧត្តម ប្រាក់ សារ៉ាត	H.E BRAK SARATH	អភិបាលរងខេត្ត	praksarath2222@yahoo.com
៦	លោកជំទាវ យួន យុនឌី	M.D KHOUN KHUNDY	អភិបាលរងខេត្ត	
៧	ឯកឧត្តម ងួន សុជាតិ	H.E NGUON SOCHEATH	អភិបាលរងខេត្ត	socheat068@gmail.com
៨	លោក ម៉ាក់ ប៊ុនហុង	Mr. MAK Bunhong	នាយករដ្ឋបាល	makbunhong@gmail.com
៩	លោក អុក ប៊ុនធៀន	Mr. OK BUNTHOEUN	នាយករងរដ្ឋបាល	bunthoeun_ok@mail.com
១០	លោក ស ប៉ាហូ	Mr. SHAW Paho	នាយករងរដ្ឋបាល	shawpaho@kpt.ncdd.gov.kh
១១	លោក យ៉ូវ សេងគុណ	Mr. YOV SENGKUN	នាយករងរដ្ឋបាល	sengkun.yov@gmail.com
១២	លោក ចន រ៉ែន	Mr. CHAN REN	នាយកទីបាត់ការរដ្ឋបាល	chanren.ktm@gmail.com
១៣	លោក ជឹម ហុងស្រេង	Mr. CHIM HONGSRENG	នាយករងទីបាត់ការរដ្ឋបាល	
១៤	លោក ទង់ គឹមគុល	Mr. TOUNG KIMTOL	នាយករងទីបាត់ការរដ្ឋបាល	toungkimtol@gmail.com
១៥	លោក សួរ ច័ន្ទតារា	Mr. SOUR CHANDARA	នាយកទីបាត់ការគ្រប់គ្រងធនធានមនុស្ស	sourchandara@gmail.com
១៦	លោក ឌឹប គឹមហុង	Mr. DEUB KIMHONG	នាយករងទីបាត់ការគ្រប់គ្រងធនធានមនុស្ស	diub.kimhong@gmail.com
១៧	លោក ហេង សូលីឌីន	Mr. HENG SOLIDIN	នាយករងទីបាត់ការគ្រប់គ្រងធនធានមនុស្ស	hengsolidin@gmail.com
១៨	លោក លី វ៉េត	Mr. LY VET	នាយកទីបាត់ការផែនការ និងវិនិយោគ	vetly17@gmail.com
១៩	លោក ពេជ្រ សុផា	Mr, PICH SOTHEA	នាយករងទីបាត់ការផែនការ និងវិនិយោគ	-
២០	លោកស្រី លំ គន្ធារី	Ms. LUM KUNTHEARY	នាយកទីបាត់ការហិរញ្ញវត្ថុ	kunthearylum@gmail.com
២១	លោក សេក វិបុល	Mr. SEK VIBOL	នាយកទីបាត់ការហិរញ្ញវត្ថុ	vibolsek777@gmail.com
២២	លោក លី គឹមពៅ	Mr. LY KIMPEAV	នាយកទីបាត់ការអន្តរវិស័យ	kpt.intersectoral@gmail.com
២៣	លោក សោម វណ្ណចន	Mr. SOM VANTHAN	នាយករងទីបាត់ការអន្តរវិស័យ	-
២៤	លោក អ៊ុង គុយអ៊ាត	Mr. EUNG KUYORT	នាយករងទីបាត់ការអន្តរវិស័យ	KTMmapu@gmail.com
២៥	លោក លី សម្បត្តិ	Mr. LY SAMBATH	ប្រធានអង្គភាពលទ្ធកម្ម	lysambath168@gmail.com
២៦	លោកស្រី អ៊ុំ សៀងហៃ	Ms. UM SEANG HIY	អនុប្រធានអង្គភាពលទ្ធកម្ម	
២៧	លោក វង្ស ទ្រី	Mr. VONG Try	ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត	vongtry@kpt.ncdd.gov.kh
២៨	លោក ជាម មុន្នី	Mr. CHEAM Mony	ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពថ្នាក់ខេត្ត	mony.cheam@kpt.ncdd.gov.kh
២៩	លោក យិន សុបិន្ត	Mr. YIN Sobin	ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធថ្នាក់ខេត្ត	sobin@kpt.ncdd.gov.kh
៣០	លោក ស៊ុយ រតនៈ	Mr. SUY Ratanak	មន្ត្រីព័ត៌មានវិទ្យាថ្នាក់ខេត្ត	rattanak@kpt.ncdd.gov.kh

៣១	លោកស្រី ឆូយ សុខយាង	Ms. CHHOY Sokheang	ទីប្រឹក្សាស្រុក កំពង់ស្វាយ	chhoy.sokheang@kpt.ncdd.gov.kh
៣២	លោក យន សុធាន	Mr. KHORN Sothean	ទីប្រឹក្សាក្រុង ស្ទឹងសែន	khorn.sothean@kpt.ncdd.gov.kh
៣៣	លោក ឆេង គឹម	Mr. CHHENG Kim	ទីប្រឹក្សាស្រុក ប្រាសាទបល័ង្ក	chheng.kim@kpt.ncdd.gov.kh
៣៤	លោក អ៊ុត វណ្ណារិន	Mr. UT Vannarin	ទីប្រឹក្សាស្រុក ប្រាសាទសំបូរ	ut.vannarin@kpt.ncdd.gov.kh
៣៥	លោកស្រី អាន សុខជា	Ms. AN Sochea	ទីប្រឹក្សាស្រុក សន្ទុក	an.sochea@kpt.ncdd.gov.kh